



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំនីពេជ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់? (២៣% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

១. ការសាងសង់ផ្លូវ

- សុំសាងសង់ផ្លូវលំថ្មីក្រាលគ្រួសក្រហមសរុបចំនួន០៧ខ្សែ ស្ថិតក្នុងភូមិចំនួន០៣គឺ៖
 - ខ្សែទី១ ប្រវែង៣៥០០ម៉ែត្រ បាតក្រោមប្រវែង៧ម៉ែត្រ ខ្ពង់លើ៥ម៉ែត្រ កម្ពស់១,៦ម៉ែត្រ នៅក្នុងភូមិនីពេជ-ក ចាប់ពីភូមិនីពេជ-ក ដល់មណ្ឌលសុខភាពឃុំជំរីស្លាប់។
 - ខ្សែទី២ ប្រវែង៧០០០ម៉ែត្រ បាតក្រោមប្រវែង៦ម៉ែត្រ ខ្ពង់លើ៤ម៉ែត្រ កម្ពស់១,២ម៉ែត្រ នៅក្នុងភូមិនីពេជ-ក ដល់ព្រៃសហគមន៍តំបន់អូរទ្រាំងសរ។
 - ខ្សែទី៣ ប្រវែង១២០០ម៉ែត្រ បាតក្រោមប្រវែង៧ម៉ែត្រ ខ្ពង់លើ៥ម៉ែត្រ កម្ពស់១,៦ម៉ែត្រ នៅក្នុងភូមិដូនឈូក ចាប់ពីចំនុចលូទី២ ដល់ភូមិដូនឈូកខាងត្បូង។
 - ខ្សែទី៤ ប្រវែង១២០០ម៉ែត្រ បាតក្រោមប្រវែង៧ម៉ែត្រ ខ្ពង់លើ៥ម៉ែត្រ កម្ពស់១,៦ម៉ែត្រ នៅក្នុងភូមិដូនឈូក ចាប់ពីចំនុចពាក់កណ្តាលភូមិដូនឈូក ដល់ចុងភូមិខាងកើត។
 - ខ្សែទី៥ ប្រវែង១៥០០ម៉ែត្រ បាតក្រោមប្រវែង៦ម៉ែត្រ ខ្ពង់លើ៤ម៉ែត្រ កម្ពស់១,៦ម៉ែត្រ នៅក្នុងភូមិនីពេជ-ខ ចាប់ពីចំនុចចិនឆាន់ដល់ពេជមុនី ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

-ខ្សែទី៦ ប្រវែង២៥០០ម៉ែត្រ បាតក្រោមប្រវែង៦ម៉ែត្រ ខ្នងលើ៤ម៉ែត្រ កម្ពស់០,៧ម៉ែត្រ នៅក្នុងភូមិនីពេជ-ខ ចាប់ពីចំនុចភូមិនីពេជ-ខដល់ពេជសាមុន។

-ខ្សែទី៧ ប្រវែង១៥០០ម៉ែត្រ បាតក្រោមប្រវែង៦ម៉ែត្រ ខ្នងលើ៤ម៉ែត្រ កម្ពស់០,៨ម៉ែត្រ នៅក្នុងភូមិនីពេជ-ខ ចាប់ពីភូមិនីពេជ-ខ ដល់ទំនប់ទ្រូ ។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

២. ការជីកប្រឡាយទឹក និងជាក់ស្ត

• សុំប្រឡាយទឹកចំនួន០២កន្លែង៖ ប្រឡាយទឹកទី១ ប្រវែង៣០០០ម៉ែត្រ មានមាត់លើ៤ម៉ែត្រ បាតក្រោម២ម៉ែត្រ ជម្រៅ១ម៉ែត្រ និងលូកាត់ប្រឡាយ៤កន្លែង ក្នុង១កន្លែងប្រើលូចំនួន៦កង់ សរុប២៤លូ និងមានចាក់សាបមុខក្រោយចំងាយពីមុខលូ១,៥ម៉ែត្រសង្វាង និងមានទ្វារបិទបើក ចំនួន២កន្លែង ត្រង់ចំនុចខាងជើងភូមិនីពេជ-ខ ចំនួន០១កន្លែង និងខាងកើតវត្តស្មោញចំនួន០១កន្លែង សំរាប់យកទឹកមកស្រោចស្រែព្រៃស្រែប្រាំង។ ប្រឡាយទឹកទី២ ប្រវែង៥០០០ម៉ែត្រ មានមាត់លើ៤ម៉ែត្រ បាតក្រោម២ម៉ែត្រ ជម្រៅ១ម៉ែត្រ ចាប់ពីស្មោញដល់ភូមិនីពេជ-ក។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

៣. ការធ្វើអណ្តូងទឹក

• សុំអណ្តូងទឹកសរុបចំនួន៤៧៧អណ្តូង ក្នុង១អណ្តូងប្រើលូចំនួន៨កង់ និងចាក់សាបមាត់អណ្តូង សម្រាប់នៅក្នុងភូមិចំនួន០៣ គឺភូមិជួនឈូកចំនួន១២៦អណ្តូង ភូមិនីពេជ-កចំនួន២០១អណ្តូង និងភូមិនីពេជ-ខចំនួន១៥០អណ្តូង។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣។

៤. ការសាងសង់មណ្ឌលសុខភាព

• សុំសាងសង់មណ្ឌលសុខភាពចំនួន០១កន្លែង ស្ថិតនៅក្នុងឃុំនីពេជ ដោយសូមធ្វើទៅតាមស្តង់ដាររបស់រាជរដ្ឋាភិបាល ពីព្រោះបច្ចុប្បន្នឃុំនេះពុំមានមណ្ឌលសុខភាពទេ។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៣។

៥. ការសាងសង់បង្គន់អនាម័យ

• សុំបង្គន់អនាម័យចំនួន៥៦០បង្គន់ សំរាប់ប្រជាពលរដ្ឋចំនួន០៣ភូមិ គឺនៅភូមិជួនឈូកចំនួន១៤៤បង្គន់ នៅភូមិនីពេជ-កចំនួន២៨៦បង្គន់ នៅភូមិនីពេជ-ខចំនួន១៣០បង្គន់ ដោយធ្វើទៅតាមបច្ចេកទេស និងស្តង់ដាររបស់អង្គការ FTH ដែលបានផ្តល់ឲ្យសាលាបឋមសិក្សានីពេជ-ក។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ បញ្ចប់នៅឆ្នាំ២០១៣ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក អ៊ុង ហ៊ី មកពីគណបក្សប្រជាជន និងជាប្រធានក្រុមប្រឹក្សាឃុំ មានចំណាប់អារម្មណ៍លើតម្រូវការទាំង៥នេះ ដោយមានប្រសាសន៍ថា «លោកលើកសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលហ៊ានបញ្ចេញមតិ

បានគ្រប់ៗគ្នា ហើយជាងនេះទៅទៀតលោកបានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញនូវកង្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងស្វែងរកម្ចាស់ជំនួយជួយបំពេញបន្ថែម។ មួយវិញទៀតនឹងដាក់តម្រូវការនេះចូលក្នុងកម្មវិធីវិនិយោគឃុំ ខាងមុខនេះ »។

លោក **អាម ថៃល** តំណាងគណបក្សសមរង្ស៊ី និងជាជំទប់ទី២ បានមានប្រសាសន៍ថា «លោកសន្យាថា នឹងរួមសហការជាមួយក្រុមប្រឹក្សាឃុំ ដោយដាក់ក្នុងផែនការអភិវឌ្ឍន៍ឃុំ ដើម្បីដោះស្រាយនូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងរាយការណ៍ជូនប្រធានគណបក្សរបស់លោក»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍មូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **កោត ស្រីពេជ្រ** (អ្នកស្ម័គ្រចិត្តផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

¹ No 0៦១